



ព្រះគម្ពីរសំរាប់កុមារ
សូមបង្ហាញជូន

ពេលព្រះជាម្ចាស់បាន
បង្កើតរបស់គ្រប់យ៉ាង



និពន្ធដោយ៖ Edward Hughes

ធ្វើការពន្យល់ដោយ៖ Byron Unger; Lazarus
Alastair Paterson

កែសម្រួលដោយ៖ Bob Davies; Tammy S.

បកប្រែដោយ៖ www.christian-translation.com

ផលិតដោយ៖ Bible for Children
www.M1914.org

©2020 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការថតចម្លង ឬបោះពុម្ពរឿងនេះបាន
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។




តើនរណាបង្កើតយើងឡើង? សៀវភៅព្រះគម្ពីរ
ដែលជាព្រះបន្ទូលរបស់ព្រះប្រាប់ពីរបៀបដែល
មនុស្សជាតិបានចាប់កំណើតឡើង។ កាលពីយូរ
លង់ណាស់មកហើយ ព្រះទ្រង់បាន
បង្កើតមនុស្សដំបូងបង្អស់ម្នាក់
ហើយដាក់ឈ្មោះ
គាត់ថា អាដាម។



ព្រះទ្រង់បានបង្កើតអាដាមចេញពីដី។ ទ្រង់
បានប្រទានជីវិតដល់អាដាម ហើយគេក៏អាច
រស់រានមានជីវិតឡើង។ គាត់បានរស់នៅ
ក្នុងសួនដ៏ស្រស់ស្អាតមួយឈ្មោះថាអ៊ីដេន។



មុនពេលព្រះទ្រង់បង្កើតអាដាម, ទ្រង់បាន
បង្កើតពិភពលោកដ៏ស្រស់ស្អាតដែលពោរពេញ
ទៅដោយរបស់អស្ចារ្យ។ ម្តងបន្តិចៗ ព្រះទ្រង់
បានបង្កើតតំបន់ភ្នំ និងទីវាលធំល្វឹងល្វើយ, ...



... ផ្កាដ៏ក្រអូប និងដើមឈើខ្ពស់ៗ, បក្សាបក្សី
ដែលមានរោមស្រស់ស្អាត និងប្លង់ឃុំលាន់
ទ្រហឹង, ត្រីបាឡែនធំៗ និងខ្យងដែលពោរពេញ
ដោយភាពរអិល។ តាមពិតទៅ,
ព្រះទ្រង់បានបង្កើតគ្រប់

យ៉ាងនៅទីនោះ
គឺគ្រប់យ៉ាង។



ដំបូងឡើយ មុនពេលព្រះ
បានបង្កើតគ្រប់យ៉ាង លើ
លោកនេះមិនមានអ្វីឡើយ
ក្រៅពីទ្រង់។ គ្មានមនុស្ស
ម្នាក់ឡើយ ឬទឹកដី
ឬរបស់អ្វីឡើយ។
គ្មានអ្វីសោះឡើយ។
គ្រាន់តែ ..




... ហើយក៏គ្មានភាព
ងងឹតដែរ។ គ្មានលើ
ហើយក៏គ្មានក្រោម។
គ្មានម្សិលមិញ
គ្មានថ្ងៃស្អែក។
មានតែព្រះជាម្ចាស់តែ
ប៉ុណ្ណោះដែលគ្មានការចាប់
ផ្តើម។ ក្រោយមក ព្រះទ្រង់
បានផ្ញើសកម្មភាព!




ដំបូង ទ្រង់បានបង្កើតហ៊ានស្នាក់
និងផែនដី។




ហើយផែនដីគ្មានទ្រង់ទ្រាយ
ហើយទទេរស្នាត។
ហើយភាព ...




... ងងឹតគ្របដណ្តប់លើ
ជម្រៅទឹក។ ក្រោយមក
ព្រះមានព្រះ
បន្ទូលថា
“ចូរមាន
ព្រះឡើង”។



ហើយពន្លឺក៏កើតមានឡើងតាមបន្ទូលរបស់ទ្រង់។ ព្រះទ្រង់ហៅពន្លឺថាថ្ងៃ ហើយភាពងងឹតថា ជាយប់។ ហើយក៏មានពេលល្ងាច និងពេល ព្រឹកជាថ្ងៃទីមួយ។




នៅថ្ងៃទីពីរ ព្រះទ្រង់បាននាំយកទឹកមហាស
មុទ្រ, ទឹកសមុទ្រ និងបឹងប្តូរដាក់តាមលំដាប់
នៅក្រោមផ្ទៃមេឃ។ នៅថ្ងៃទីបី, ព្រះបានមាន
ព្រះបន្ទូលថា “ចូរមានដីស្អាតលេចឡើង” ហើយ
វាក៏កើតមានឡើងតាមបន្ទូលរបស់ទ្រង់។



ព្រះទ្រង់ក៏បានបញ្ជាអោយស្មៅ, ជ្រា និងគុម្ពព្រៃ
និងដើមឈើលេចឡើង។ ហើយពួកវាក៏បាន
លេចឡើង ...



៖ បន្ទាប់មកក៏មានពេលលាច
និងពេលព្រឹកឡើង ជាថ្ងៃទីបី។



បន្ទាប់មក ទ្រង់បានបង្កើតព្រះអាទិត្យ
និងព្រះចន្ទ និងផ្កាយជាច្រើនដែលគ្មាន
នរណាម្នាក់អាចរាប់អស់ឡើយ។
ហើយក៏មានពេលល្ងាច
និងពេលព្រឹកឡើងជាថ្ងៃទីបួន។



សត្វនៅក្នុងសមុទ្រ
ហើយនិងត្រី ព្រមទាំង
បក្សាបក្សីស្ថិតនៅក្នុង
បញ្ចីបន្ទាប់របស់ព្រះ។
នៅថ្ងៃទីប្រាំ ទ្រង់បាន
បង្កើតត្រីមាត់ដាន់ធំៗ
និងត្រីតូចៗជាច្រើន,
ព្រមទាំងសត្វអ្នកទ្រិស
ដែលមានជើងវែងៗ និង
សត្វស្លាបតូចៗដែល
ស្រែកច្រៀងយ៉ាងពិរោះ។



ព្រះបានបង្កើតគ្រប់
ប្រភេទត្រីដើម្បីបំពេញ
ក្នុងទឹក ហើយនិងគ្រប់
ប្រភេទបក្សាបក្សីអោយ
កំសាន្តសប្បាយនៅលើដី
, ក្នុងសមុទ្រ និងនៅលើ
អាកាស។ ហើយក៏មាន
ពេលល្ងាច និងពេល
ព្រឹកឡើងជាថ្ងៃទីប្រាំ។



បន្ទាប់ពីនោះមក ព្រះបានមានបន្ទូលម្តង
ទៀតថា "សូមអោយផែនដីបង្កើតអោយមាន
ជីវិតរស់នៅទីបួន.." សត្វគ្រប់ប្រភេទ, សត្វ
ល្អិត និងពពួកសត្វល្អិតបានមានជីវិតឡើង។
ហើយក៏មានសត្វដំរីដ៏ធំសម្បើមដែលអាចដើរ
អោយរញ្ជួយដី សត្វភោដែលតែងតែរលំ ព្រម
ទាំងសត្វស្វាក្រមិចក្រមើម និងសត្វក្រពើ ...




... លឿលឿ ហើយក៏មានដង្កូវរុចរាន និងសត្វ
កំប្រុកផ្កាល់ប៉ោង, សត្វកង្កែប និងសត្វផ្កាដែល
ស្រមកខ្ពស់ៗ។ សត្វគ្រប់ប្រភេទត្រូវបាន
បង្កើតឡើងដោយព្រះជាម្ចាស់នៅថ្ងៃនោះ។

ហើយក៏មានពេលលាច
និងពេលព្រឹកឡើងជាថ្ងៃទីប្រាំមួយ។



ព្រះទ្រង់បានបង្កើតអ្វីមួយទៀតនៅថ្ងៃទី
ប្រាំមួយនឹង អ្វី ម្យ៉ាងដែលពិសេសខ្លាំង។ ពេល
នេះគ្រប់យ៉ាងត្រៀមជាស្រេចសំរាប់មនុស្ស។



មានចំនីអាហារនៅទីវាល និងមានសត្វនៅចាំ
បម្រើគេ។ ហើយព្រះជាម្ចាស់បានមានបន្ទូល
ថា “ចូរអោយមនុស្សមានរូបរាងដូចជារូប
យើង។



សូមអោយគេជាម្ចាស់លើ
គ្រប់យ៉ាងដែលមានលើផែនដីនេះ។”
ដូច្នោះព្រះជាម្ចាស់បានបង្កើត
មនុស្សក្នុងរូបភាពផ្ទាល់
របស់ទ្រង់, នៅក្នុងរូបភាព
របស់ទ្រង់ ទ្រង់បាន
បង្កើតគាត់...



ព្រះបានមានព្រះ
បន្ទូលទៅអាដាមថា
“បរិភោគនូវអ្វីដែល
អែងចង់ពីក្នុងសួន
បាន លើកលែងតែ
ដើមដឹងខុសត្រូវ។
ប្រសិនបើអែង
បរិភោគពីដើមនោះ
អែងប្រាកដជាស្លាប់
ជាមិនខាន។”



ហើយព្រះបានមានបន្ទូលថា “វាមិនល្អឡើយ
ដែលមនុស្សនៅឯការម្នាក់ឯង។ យើងនឹង
បង្កើតជំនួយម្នាក់ដល់គេ។”
ទ្រង់បាននាំយកនូវសត្វបក្សាបក្សី
និងសត្វសាហាវគ្រប់ប្រភេទ
ទៅអោយអាដាម។



អាដាមបានដាក់ឈ្មោះ
អោយពួកសត្វទាំងនោះ។ អាដាមប្រាកដ
ជាឆ្លាតណាស់ហើយដែលអាចធ្វើរឿងនឹង
បាន។



ប៉ុន្តែក្នុងចំណោមសត្វទាំងអស់នោះ
មិនមានសត្វមួយណាដែលសាកសម
ជាដៃគូជាមួយអាដាមឡើយ។



ព្រះជាម្ចាស់បានធ្វើអោយអាដាមដេកលង់
លក់ស្អប់ស្អល់ ហើយទ្រង់បានដកយកផ្លែដំនី
មយពីអាដាម ទ្រង់បានបង្កើតស្ត្រីម្នាក់ពី
ផ្លែដំនីអាដាម។

ស្ត្រីដែលព្រះជាម្ចាស់បាន
បង្កើតលុសាកសមជាដៃគូ
របស់អាដាមពីតមែន។



ព្រះទ្រង់បានបង្កើតគ្រប់យ៉ាងក្នុង
ពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ព្រះជា
ម្ចាស់បានអោយពរដល់ថ្ងៃទីប្រាំពីរ
ហើយបានយកវាធ្វើជាថ្ងៃសំរាក។



នៅក្នុងសួនអ៊ីដេន អាដាម និង
ភរិយារបស់គាត់, អ៊ីវ មានសុភមង្គល
ល្អឥតទាស់គ្រាប់បង្កាប់
របស់ព្រះ។ ព្រះ ជាម្ចាស់របស់ពួកគេ,
ជាអ្នកផ្តល់ទំនុកបម្រុងដល់ពួកគេ
និងជាមិត្តរបស់ពួកគេ។



ពេលព្រះជាម្ចាស់បានបង្កើតរបស់គ្រប់យ៉ាង

រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់, ព្រះ
គម្ពីរ,

អាចរកឃើញនៅក្នុង

លោកុប្បត្តិ ១-២

“ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ផ្តល់នូវព
រណ៍” ទំនុកតម្កើង ១១៩: ១៣០



၆ပံ



រឿងព្រះគម្ពីរនេះប្រាប់យើងពីព្រះជាម្ចាស់ដ៏អស្ចារ្យរបស់
យើងដែលបានបង្កើតយើងមក ហើយចង់អោយអ្នក
ស្គាល់ទ្រង់។

ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់, ដែល
ទ្រង់ហៅការទាំងនោះថាជា អំពើបាប។ ទោសនៃអំពើ
បាបគឺសេចក្តីស្លាប់, ប៉ុន្តែព្រះទ្រង់ស្រឡាញ់យើងខ្លាំង
ណាស់ ដល់ម៉្លោះហើយបានជាទ្រង់បានចាត់ព្រះយេស៊ូវដែល
ជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គអោយមកសុគតនៅ
លើឈើឆ្កាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះ
យេស៊ូវបានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់
ទៅស្ថានសួគ៌! ប្រសិនបើអ្នកជឿលើព្រះយេស៊ូវ ហើយសុំ
ទ្រង់អោយអភ័យទោសចំពោះអំពើបាបរបស់អ្នក, ទ្រង់
នឹងលើកលែងទោសអោយអ្នក! ទ្រង់នឹងមក ហើយរស់
ក្នុងចិត្តរបស់អ្នកឥឡូវនេះ, ហើយអ្នកនឹងរស់នៅជាមួយ
ទ្រង់ជារៀងរហូត។



ប្រសិនបើអ្នកជឿថានេះជាការពិត, អ្នកត្រូវទូលទៅកាន់
ព្រះអង្គថា៖ ឪពុកយេស៊ូ ទូលបង្គំជឿហើយថាទ្រង់ជាព្រះ
ហើយបានក្លាយជាមនុស្សម្នាក់មកដើម្បីសុគតជំនួស
អំពើបាបរបស់ទូលបង្គំ, ហើយពេលនេះទ្រង់រស់ពីសុគត
ឡើងវិញ។ សូមទ្រង់យាងចូលក្នុងជីវិតរបស់ទូលបង្គំ
ហើយអភ័យទោសចំពោះអំពើបាបរបស់ទូលបង្គំ ដើម្បី
ទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយថ្ងៃ
មួយទូលបង្គំនឹងទៅនៅជាមួយទ្រង់ជារៀងរហូត។ សូម
ជួយទូលបង្គំអោយគោរពទ្រង់ ហើយរស់នៅសំរាប់ទ្រង់
ដូចជាបុត្ររបស់ទ្រង់។ អាម៉ែន។

សូមអានព្រះគម្ពីរ ហើយអធិដ្ឋានទៅព្រះជារៀងរាល់ថ្ងៃ!
យូហាន ៣:១៦

